



សាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វីស៊ី
CIA FIRST
 INTERNATIONAL SCHOOL



សាលារៀនអន្តរជាតិ ស៊ី អាយ អេ ហ្វីស៊ី
CIA FIRST
 INTERNATIONAL SCHOOL



Up to 15% Discount! Enroll now until 30 April 2016!

- 15% off for 1 year for CIA students and their relatives
- 10% off for 1 year for siblings
- 10% off for 3 terms for new students

បញ្ចុះតម្លៃពិសេសរហូតដល់ ១៥%

ចុះឈ្មោះចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦

- បញ្ចុះតម្លៃ ១៥% ពេញ ១ឆ្នាំ សម្រាប់សិស្សានុសិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីស៊ី និងសាច់ញាតិ
- បញ្ចុះតម្លៃ ១០% ពេញ ១ឆ្នាំ សម្រាប់បងប្អូនបង្កើត
- បញ្ចុះតម្លៃ ១០% រយៈពេល ៣វគ្គ សម្រាប់សិស្សថ្មី

GEP at **CIA FIRST** INTERNATIONAL SCHOOL

N°. 9/107, International School Road (St. 2004)
 Phnom Penh, Kingdom of Cambodia
 Phone: 078997734 / 069870199

E-Mail: [gpe@ciaschool.edu.kh](mailto:gep@ciaschool.edu.kh)
 Web: www.ciaschool.edu.kh
 Facebook: www.facebook.com/GEP CIA FIRST

GENERAL ENGLISH PROGRAM (GEP)

កម្មវិធីភាសាអង់គ្លេសទូទៅ ស៊ី អាយ អេ ហ្វីស៊ី

វគ្គនេះចាប់ផ្តើមថ្ងៃទី០៣ ខែមេសា ២០១៦ NEW TERM STARTS ON 03 MAY 2016



Children's English Program (Age 7-10)

កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារអាយុចាប់ពី៧ដល់១០ឆ្នាំ

Teenagers' English Program (Age 11-14)

កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សវ័យជំទង់ អាយុចាប់ពី១១ដល់១៤ឆ្នាំ

Adults' English Program (Age 15 and above)

កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី១៥ ឆ្នាំឡើងទៅ



Designed for students of various ages who intend to develop their advanced English skills in speaking, listening, writing, reading, grammar, vocabulary, and pronunciation for communication, employment and university study .

សម្រាប់សិស្សគ្រប់វ័យដែលមានបំណងចង់សិក្សាភាសាអង់គ្លេសនិងអភិវឌ្ឍន៍គ្រប់ជំនាញភាសាអង់គ្លេសកម្រិតខ្ពស់រួមមានជំនាញ និយាយ ស្តាប់ សរសេរ អំណាន វេយ្យាករណ៍ វាក្យសព្ទ និង ការបញ្ចេញសំលេង ក្នុងគោលបំណង ទំនាក់ទំនងប្រើប្រាស់ក្នុងការងារ និង ការសិក្សានៅសាកលវិទ្យាល័យ។

Children’s English Program (Age 7-10)

កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារអាយុចាប់ពី៧ដល់១០ឆ្នាំ

Teenagers’ English Program (Age 11-14)

កម្មវិធីភាសាអង់គ្លេសសម្រាប់សិស្សវ័យជំទង់ អាយុចាប់ពី១១ដល់១៤ឆ្នាំ

Adults’ English Program (Age 15 and above)

កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ អាយុចាប់ពី១៥ ឆ្នាំឡើងទៅ

MONDAY TO FRIDAY

08:00AM – 09:30AM	09:30AM – 11:00AM	11:30AM – 01:00PM
01:45PM – 03:15PM	03:15PM – 04:45PM	05:30PM – 07:00PM
07:00PM – 08:30PM		



Special Features of the Programs

- Curricula specifically designed based on learners’ ages
- Extensive reading program integrated into curricula
- Updated teaching methodology
- Experienced native speaking teachers
- Free student book, workbook, story book, CDs, etc.
- Graduate with internationally recognized exam result

លក្ខណៈពិសេសនៃកម្មវិធី

- កម្មវិធីសិក្សារៀបចំឡើងតម្រូវតាមអាយុរបស់សិស្ស
- បញ្ចូលកម្មវិធីអានសៀវភៅបន្ថែមទៅក្នុងកម្មវិធីសិក្សា
- ប្រើប្រាស់វិធីសាស្ត្របង្រៀនបែបទំនើប
- សិក្សាជាមួយគ្រូជនជាតិដើមដែលមានបទពិសោធជ្រើនឆ្នាំ
- ផ្តល់ជូនសម្ភារៈសិក្សាដូចជា សៀវភៅពុម្ព សៀវភៅលំហាត់ សៀវភៅអំណាន ស៊ីឌីមេរៀន ។ល។ ដោយឥតគិតថ្លៃ
- បញ្ចប់ការសិក្សាជាមួយលទ្ធផលតេស្តទទួលបានស្គាល់ដោយអន្តរជាតិ